



**Embassy of Japan  
in the Kingdom of Cambodia**

**Press Release**

No.45 PR-17/EoJ

20 November 2017

The Embassy of Japan is pleased to inform the national and international media that the Embassy will conduct school visit programs at 7 high schools for promoting scholarship of Japan (MEXT Scholarship) in Cambodia in cooperation with the Japan Alumni of Cambodia (JAC).

The school visit program has been conducted by the Embassy of Japan since 2012. This program aims to introduce Japan, its culture, and scholarship of Japan to Cambodian students for promoting mutual understanding between Japan and Cambodia through short video screening, lectures by Embassy staff, and questions and answers for approximately one hour and a half.

Especially the program of this year will be participated by the JAC members who studied in Japan and will be conducted at the below high schools which the JAC members graduated. They will share their experience in Japan and career after studying in Japan, and encourage high school students for their bright future.

1. Serei Monkul High School	Kandal Province	21 November 2017
2. Hun Sen Khsech Kandal High School	Kandal Province	28 November 2017
3. Preah Monivong High School	Battambang Province	14 December 2017
4. Net Yang High School	Battambang Province	15 December 2017
5. Preah Sihanouk High School	Kompong Cham Province	19 December 2017
6. Hun Sen Takhmao High School	Kandal Province	23 January 2018
7. Intradevi High School	Phnom Penh	05 February 2018

It is expected that all high school student will deepen their understanding of Japan and study hard for getting the scholarship to Japan.

---

*Embassy of Japan in the Kingdom of Cambodia*

Tel: 023 217 161, Fax: 023 216 162; Email: [info.jpn@pp.mofa.go.jp](mailto:info.jpn@pp.mofa.go.jp); Official Website: [www.kh.emb-japan.go.jp](http://www.kh.emb-japan.go.jp)



# ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សេចក្តីប្រកាសព័ត៌មាន

លេខ: 45 PR-17/EoJ

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧

ស្ថានទូតជប៉ុន មានក្តីសោមនស្សរីករាយជម្រាបជូនបណ្តាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ស្ថានទូត សហការជាមួយសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) នឹងរៀបចំដំណើរទស្សនកិច្ចទៅកាន់វិទ្យាល័យចំនួន៧ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយពីអាហារូបករណ៍ជប៉ុន(MEXT Scholarship)។

ស្ថានទូតជប៉ុនបានបង្កើតកម្មវិធីទស្សនកិច្ចវិទ្យាល័យនេះតាំងពីឆ្នាំ២០១២មក ក្នុងគោលបំណងឲ្យសិស្សានុសិស្សវិទ្យាល័យទាំងអស់បានស្វែងយល់ពីប្រទេសជប៉ុន និងវប្បធម៌ជប៉ុន ព្រមជាមួយការណែនាំអំពីអាហារូបករណ៍ជប៉ុនដល់សិស្សានុសិស្សវិទ្យាល័យ តាមរយៈការបង្ហាញវិដេអូ ការធ្វើបទបង្ហាញដោយបុគ្គលិកស្ថានទូត និងសំណួរចម្លើយ ក្នុងរយៈពេលមួយម៉ោងកន្លះ។

ជាពិសេសសម្រាប់ទស្សនកិច្ចវិទ្យាល័យឆ្នាំនេះ សមាជិកJAC ដែលធ្លាប់បានទៅសិក្សានៅប្រទេសជប៉ុន នឹងចូលរួមធ្វើបទបង្ហាញជាមួយស្ថានទូតនៅវិទ្យាល័យដូចខាងក្រោម ដែលជាអតីតវិទ្យាល័យរបស់ពួកគាត់។ ពួកគាត់នឹងចែករំលែកបទពិសោធន៍នៅប្រទេសជប៉ុន និងការងារដែលទទួលបានបន្ទាប់ពីសិក្សានៅប្រទេសជប៉ុន និងធ្វើការជម្រុញលើកទឹកចិត្តសិស្សវិទ្យាល័យទាំងអស់ឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់។

១. វិទ្យាល័យសេរីមង្គល	ខេត្តកណ្តាល	ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧
២. វិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាល	ខេត្តកណ្តាល	ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧
៣. វិទ្យាល័យព្រះមន្ត្រីវង្ស	ខេត្តបាត់ដំបង	ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧
៤. វិទ្យាល័យនេតយ៉ង់	ខេត្តបាត់ដំបង	ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧
៥. វិទ្យាល័យព្រះសីហនុ	ខេត្តកំពង់ចាម	ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧
៦. វិទ្យាល័យហ៊ុនសែនតាខ្មៅ	ខេត្តកណ្តាល	ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨
៧. វិទ្យាល័យឥន្ទ្រទេវី	រាជធានីភ្នំពេញ	ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨

ទស្សនកិច្ចនេះនឹងជម្រុញឲ្យសិស្សានុសិស្សវិទ្យាល័យទាំងអស់ មានឱកាសបានយល់ដឹងកាន់តែស៊ីជម្រៅពីប្រទេសជប៉ុន និងកាន់តែខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីប្រឡងអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។